

ជំហានទាំង១២



ក្រុមអ្នកញៀនស្រាអនាមិក

១ យើងត្រូវទទួលស្គាល់ខ្លួនឯងថាយើងគ្មានអំណាច
លើសារជាតិស្រវឹងឡើយ! យើងមិនអាចគ្រប់គ្រងជីវិត
យើងបានឡើយ។



ដបស្រាធ្វើឲ្យខ្ញុំអាប់ខិនកិត្តិយស!
ជីវិតខ្ញុំគ្មានសណ្តាប់ធ្នាប់។

២ យើងត្រូវជឿថាមានអំណាចមួយដែលខ្លាំងជាង
យើង! ហើយអាចជួយយើងឲ្យរួចផុតពីភាពគួរឱ្យភ័យ។



ខ្ញុំមានអ្នកជួយ!

៣ ចូរធ្វើការសម្រេចចិត្ត! អនុញ្ញាតឲ្យព្រះធ្វើជាអ្នក
កាន់ចង្កូតជីវិតរបស់យើង ឲ្យស្ថិតនៅក្រោមការ ថែរក្សា
របស់ព្រះអង្គនៅពេលដែលយើងបានយល់ពី
ព្រះហឫទ័យព្រះអង្គ។



ខ្ញុំព្រមអនុញ្ញាតឲ្យអំណាចដ៏ខ្ពស់បំផុតដឹកនាំជីវិតខ្ញុំ។

៤ ខ្ញុំត្រូវតែក្រឡេកមើលជីវិតរបស់ខ្ញុំ និងមានចិត្ត
ក្លាហាន មើលពីរបស់គ្រប់យ៉ាងនៅក្នុងជីវិត។



៥ សារភាពកំហុសដែលយើងបានធ្វើចំពោះ
ព្រះ ចំពោះខ្លួនឯង និងអ្នកដទៃ។



ខ្ញុំសារភាពពីរាល់កំហុសដែលខ្ញុំបានធ្វើ!

៦ អ្វីៗទាំងអស់ត្រៀមជាស្រេចឲ្យព្រះដោះស្រាយ
ចរិតលក្ខណៈណាដែលមិនល្អនោះចេញ។



ខ្ញុំចង់មានសេរីភាព!

៧ បន្ទាបខ្លួនចុះចូលចំពោះព្រះ ហើយសូមឲ្យព្រះអង្គ
ដកយកចំណុចអវិជ្ជមាន ដែលមាននៅក្នុងខ្លួន។



ខ្ញុំសូមអំណាចដ៏ខ្ពស់បំផុតឲ្យជួយដោះខ្ញុំឲ្យមានសេរីភាព។

៨ ធ្វើបញ្ជីឈ្មោះអ្នកដែលយើងបានធ្វើខុស
ចំពោះពួកគេ ហើយព្យាយាមកែប្រែខ្លួន។ ខ្ញុំសួរខ្លួន
ឯងថា: អ្នកណាខ្លះខ្ញុំបានធ្វើឲ្យគេឈឺចាប់?



តើរបៀបណាដែលខ្ញុំអាចផ្សះផ្សា និងព្យាបាលបាន?

៩ យើងត្រូវធ្វើការផ្សះផ្សាចំពោះអ្នកដែលយើងបាន
ឲ្យគេឈឺចាប់។



ខ្ញុំព្យាយាមផ្សះផ្សាបើសិនជាអាចទៅរួច។

១០ ធ្វើបញ្ជីផ្ទាល់ខ្លួន បើសិនជាយើងបានដឹងខុស
អ្វីនោះ យើងត្រូវទទួលស្គាល់ ហើយព្រមកែប្រែភ្លាមៗ។



ខ្ញុំត្រូវតែស្មោះត្រង់ចំពោះខ្លួនឯង!

១១ ស្វែងរកតាមរយៈការអធិស្ឋាន ការសញ្ជឹងគិត
ដើម្បីអតិរង្សស្មារតីភ្ជាប់ទំនាក់ទំនងជាមួយព្រះដូចជាយើង
បានដឹងហើយថា ការអធិស្ឋានជាក់លាក់ដ៏អស្ចារ្យមួយ
ដែលអាចជួយយើងឲ្យចេញពីតាមញៀនបាន។



ខ្ញុំសូមអំណាចដ៏ខ្ពស់ឲ្យជួយខ្ញុំ ក្នុងការរស់នៅក្នុងផ្លូវត្រឹមត្រូវ។

១២ មានស្មារតីភ្ញាក់រលឹក គឺជាលទ្ធផលនៃ
ជំហាននេះ យើងព្យាយាមនាំយកសារនេះជូនដល់បង
ប្អូនដែលមានបញ្ហាជាមួយគ្រឿងស្រវឹងទាំងឡាយ និងព្រម
ទាំងអនុវត្តគោលការណ៍នេះគ្រប់ការដែលយើងធ្វើ។



ខ្ញុំរស់នៅបានដោយសារជំហាននេះ ហើយសះស្បើយ
បន្តិចម្តងៗ ហើយខ្ញុំព្យាយាមជួយអ្នកញៀនដទៃទៀត។